# ឧទសន្ត័ន្ល ២

# មេៀមមខ់ត្រាក់ពន្ធ តាមមេះសេនាអេស៊ីលីខាអ៊ីនទើណែក តួឲ្យមព័ន្ធ CIB

## l- ភាះចខំច្រាន់ពន្ធនូនៅ (General Tax)

### 1- Maker/Inputter

> Login CIB → Enter User Name → Enter Password

CORPORATE INTERNET BANKING	អេស៊ីលីរី	
USER ID	CORPORATE INTE	RNET BANKING
DASSWORD	USER ID	٤
PASSWORD I	PASSWORD	<u>ð</u>

• Enter OTP verify by ACLEDA Hard Token or

2-Step Verific	cation	
Please input a	an OTP from your Hard Tok	en.
ОТР	123456	
	Verify	Cancel

• Enter PIN to approve on PUSH Authentication to verify Log In CIB System



> ບຸ໊ບເພີ Button = → Tax Payment → General Tax

ແລະຊີບເຊິດ			🛟 English -
			ATM LOCATIONS   POS LOCATIONS   EXCHANGE RATE   FAQs   CONTACT US   ABOUT US
⋒ ≡ ←			۰ ۹
📶 Account Services	Incoming Message		
😵 Term Deposit			
🛃 Bill Payment	Search by subject	Go	
📾 Cheque Services	<b>□-</b> C		Page 1 v of 35
🕃 Local Fund Transfer	Sender	Subject	Date/Time Links
B Messages	ACLEDA Bank	Your General Tax Ref: GT23264000007 has been processed successfully	22/09/2023 11:23:31
Overseas Fund Transfer	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully to GDT. Please download the document from Internet Banking.	22/09/2023 09:47:21
Payment Services	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully to GDT. Please download the document from Internet Banking.	22/09/2023 09:21:38
Standing Order	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully	22/09/2023 09:17:39
恩 Loan Service	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully	22/09/2023 08:06:07
Request Services	PAYRO.SADMIN	Your General Tax Ref: GT23264000009 Is pending for bank approval	22/09/2023 08:02:49
ST Trading	ACLEDA Bank	Your General Tax Ref: GT23264000009 has been rejected	22/09/2023 07:56:47
Tax Payment	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	22/09/2023 07:55:11
General Tax     Property Tax	ACLEDA Bank	Your General Tax Ref: GT23264000009 has been rejected	22/09/2023 07:46:09
• Tax on Mean of Transportation	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	21/09/2023 17:58:14
Preports		$\epsilon$	

- បញ្ចូលព័ត៌មានបង់ពន្ធ ដូចខាងក្រោម៖
  - General Tax-Create

	•	From Account No.	:	ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
	•	Company Name	:	បញ្ចូលឈ្មោះក្រុមហ៊ុន
	•	TIN or VAT	:	បញ្ចូលលេខសម្គាល់អត្តសញ្ញាណបង់ពន្ធ/ពន្ធអាករ
	•	GDT-REG	:	បញ្ចូលលេខចុះបញ្ជី
	•	Department of Taxation	:	ជ្រើសយកទីតាំងសាខាពន្ធដារ
	•	Payment Option	:	ជ្រើសយកជម្រើសទូទាត់ (TaxOnly)
	•	Document Type	:	ជ្រើសរើសប្រភេទឯកសារ
	•	Phone Number	:	បញ្ចូលលេខទូរសព្ទ
	•	Email	:	បញ្ចូលអាស័យដ្ឋានអ៊ីម៉ែល
	•	Payment Amount	:	បញ្ចូលចំនូនទឹកប្រាក់បង់ពន្ធ
	•	Tax Payment Fee	:	្វ ប្រព័ន្ធបង្ហាញចំនួនថ្លៃសេវា (ប្រសិនបើមាន)
	•	Total Debit Amount	:	ប្រព័ន្ធបង្ហាញចំនួនទឹកប្រាក់បង់ពន្ធសរុប
	•	Attached Document	:	ភ្ជាប់ឯកសារពាក់ព័ន្ធ ដោយចុច "Select file" ដើម្បីទាញយក
				ឯកសារនោះជា PDF (ប្រសិនបើមាន)
	•	Remark	:	បញ្ចូលកំណត់សម្គាល់ផ្សេងៗ
0	ចុច	បញ្ហូន '✔ / Submit''		-

	ATM LOCATIONS   POS LOCATIONS   EXCHANGE RATE   FAQS   CONTACT US   ABOUT US
General Tax-Confirm	۵ او
From Account No. From Account Name Company Name TIN or VAT GDT-REQ Department of Taxation Payment Option Document Type Phone Number Email Payment Amount Tax Payment Fee Total Debit Amount Attached Document Remark	ត្រូវពិនិត្យព័ត៌មានដូចខាងក្រោម ៖ <ul> <li>គណនីកាត់ទឹកប្រាក់ចេញ (From Account No.)</li> <li>ឈ្មោះគណនី (From Account Name)</li> <li>ឈ្មោះក្រុមហ៊ុន (Company Name)</li> <li>ឈេខសម្គាល់អត្តសញ្ញាណបង់ពន្ធ/ពន្ធអាករ (TIN or VAT)</li> <li>លេខចុះបញ្ជី (GDT-REG)</li> <li>សាខាពន្ធដាវ (Department of Taxation)</li> <li>ជម្រើសទូទាត់ (Payment Option)</li> <li>ប្រភេទឯកសាវ (Document Type)</li> <li>សេខទូវសព្វ (Mobile Phone No.)</li> <li>អាស័យដ្ឋាន Email</li> <li>ចំនួនទឹកប្រាក់បង់ពន្ធ (Payment Amount)</li> <li>ថ្ងៃវេសាវ (Tax Payment Fee)</li> <li>ចំនួនទឹកប្រាក់ទូទាត់សរុប (Total Debit Amount)</li> </ul>

> ផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ មុនពេលចុចបញ្ជូន '✔ / Submit"

					341	
General Tax-	Create 🕕					
From Account	No.	0001-04695745-12 KHR	•	• Leng Sokla		
Company Nam	ne	SOKSANMOEUN ហាងលាងឡាន	40	).		
TIN or VAT		L001-12345679		]•		
GDT-REG		GDTPT-000250029		]•		
Department of	fTaxation	Khan Meanchey	•	•		
Payment Optic	on	Tax Only	٠	)•		
Document Typ	De	Pre-Payment	•	)•		
Phone Numbe	f	077500126		).		
Email		sokla.lengt@gmail.com		)•		
Payment Amo	unt	200,000.00	KHR	···		
Tax Payment F	ee	4,000.00	KHR			
Total Debit Am	nount	204,000.00	KHR			
Attached Docu	imont					
Attached Docu	menc	Select file				
		Adobe Scan Sep 12, 371.94 KB	×			
		You can upload PDF,PNG,and JPG file. Maximum allowed file size is 7MB.				
Remark		TAX 08				
Notes: Paymo	ent made after 1	4:00 or during weekends and public ho	lidays	will be processed within next business day.	€ →	) ]

🕀 English •

General Tax-Details		
Transaction No.	: GT2326600001	
From Account No.	: 0001-04695745-12 KHR	
From Account Name	: Leng Solda	
Company Name	soksanmoeun ហាងណាងខ្មាន	
TIN or VAT	: L001-12345579	
GDT-REQ	: GDTPT-000250029	
Department of Taxation	: Khan Meanchey	
Payment Option	: Tax Only	
Document Type	: Pre-Payment	
Phone Number	: 077500126	
Email	: sokla.lengt@gmail.com	
Payment Amount	: 200,000.00 KHR	
Tax Payment Fee	: 4,000.00 KHR	
Total Debit Amount	: 204,000.00 KHR	
Attached Document	: Adobe Scan Sep 12, 2023.pdf	
Remark	: TAX 08	
Status	: Pending	
Notes: Payment made after	r 14-00 or during weekends and public holidays will be processed within next business day.	
		← 🗹 📋
Inputter - Authorizer Detai	ils	
Inputter	: PAYRO.MAKER	
Input Date	: 23-Sep-2023 11:54:01	
Authorized List Pending List	Rejected List	

ប្រតិបត្តិការលម្អិត

យល់ព្រម

							ATMLOC	ATIONS POSIC	ICATIONS EXCHAI	NGE RATE FAQs	CONTACT US	ABOUT US
Γ												<u>9</u>
	General Tax											
¢	Your transaction	is pending for author	ization.									X
	Search by Transaction	i No.	60			សមច	ចសញា " 🕻	្រ ដើ	មពីពិនិតា		Page	l∨ ofl
	Transaction No.	GDT-REQ	Transaction Date	From Account No.	Company Name	Departme	្ត មើលប្រតិបន្តំ	ការល	្ន ប អ្និត	ax Payment Fee	Status	Links
	GT23266000001	GDTPT-000250029	23-Sep-2023 11:54:01	0001-04695745-12 KHR	នលនភារាមជាដំណាត់ខ្មាន	Khan Meanchey	Tax Unity	VIIS	<b>MANK</b>	4,000.00 KHR	Pending	
	GT23264000008	000080721	21-Sep-2023 17:48:29	0001-04695745-12 KHR	รดหรอมพดยาม เกาซ์ ณาซิ ถูก ล., มพายอ 1236547864325874120/WERTPUIDPISDFG41.XL_JANEMOZZL4785236874.1XLHH6F0542X	Kampong Chinang Province	Tax Only	077500126	4,879,656.00 KHR	4,000.00 1010	Pending	٥
	GT23185000002		04-Jul-2023 09:28:24	3449-04695745-17 USD	THE COMPARY DOCUMENT JUERTVOIDPLICHEFDSAZIC/RIM, BHEFDERTVOIDPLICHEFDERTVOID WILHEFDSAZIC/RIMKHE	Phnom Penh	Tax Only	077500126	86,933.16 KHR	0.00 KHR	Pending	٥
	GT23178000003		27-Jun-2023 16:10:22	0001-04695745-10 USD	THE COMPARY DOCUMENT, JAERTAUROPIX, HIGTORIAN, BHGFORRTAUROPIX, HIGFORRTAURO MAJHGFORAZIONBIAN, HIGFORAZIONBIAN, HIGFORAZ	Phnom Penh	Tax + Additional Tax + Interest	077500126	142,536.20 KHR	2,000.00 KHR	Pending Ban	
	GT23178000002		27-Jun-2023 16:02:57	0001-04695745-13 THB	ក្រសួងកសិកម្មវទ្ធប្រឆាំញ់និងនេសាទប្រឆាំនេត្តក្រង្ ទាំងប្រទេស អាចអាសេតាម ហេយកាម communic lumited អាច devicoment, co to 123466	Phnom Penh	Tax Only	077500126	142,560.05 KHR	2,000.00 KHR	Pending	٥
	Authorized List Per	nding List Rejected List			$\epsilon_{\mathfrak{I}}$							<b>E0</b>

ហើយស្ថិតនៅក្នុង "Pending List" ដើម្បីវង់ចាំការអនុម័តិពី Authorizer

General Tax-Confirm		
From Account No.	: 0001-04695745-12 KHR	2-Step Verification
From Account Name	: Leng Sokla	
Company Name	ៈ SOKSANMOEUN ហាងលាងឡាន	Please input the OTP from your Hard Token.
TIN or VAT	: L001-12345679	OTP:
GDT-REQ	: GDTPT-000250029	
Department of Taxation	: Khan Meanchey	OK Cancel
Payment Option	: Tax Only	
Document Type	: Pre-Payment	
Phone Number	: 077500126	
Email	: sokla.lengt@gmail.com	
Payment Amount	: 200,000.00 KHR	
Tay Daymont Foo		

បញ្ចូលលេខ OTP ដែលទទួលបានតាម Hard Token រួចចុច "OK" ដើម្បីបញ្ជាក់ប្រតិបត្តិការដែលបាន

ប្រព័ន្ធបង្ហាញ "Your transaction is pending for authorization." មានន័យថាការបង់ប្រាក់ពន្ធទទួលបានជោគជ័យ

#### 2- Authorizer

•

> Login CIB → Enter User Name → Enter Password



• Enter OTP verify by ACLEDA Hard Token or

2-Step Ve	erification	
Please in	put an OTP from your Hard To	ken.
ОТР	123456	
	Verify	Cancel

Enter OTP verify by ACLEDA Authentication (Approve on PUSH Authentication):



### $\triangleright$ บุ๊บ๊ Button $\equiv \rightarrow$ Tax Payment $\rightarrow$ General Tax

អេស៊ីលីដា 💙			ATM LOCATIONS   POS LOCATIONS   EXCHANGE RATE   FAQs   CONTAC	English -
☆ ≡←				<u>9</u>
創 Account Services	Incoming Message			
<ul> <li>☆ Term Deposit</li> <li></li></ul>	Search by subject			
📑 Cheque Services	□- C		Pi	age 1 🗸 of 36
♂ Local Fund Transfer	Sender	Subject	Date/Time	Links
B Messages	ACLEDA Bank	Your General Tax Ref: GT23264000007 has been processed successfully	22/09/2023 11:23:31	C
Overseas Fund Transfer	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully to GDT. Please download the document from Internet Banking.	22/09/2023 09:47:21	C
Payment Services	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully to GDT. Please download the document from Internet Banking.	22/09/2023 09:21:38	Ľ
Standing Order	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully	22/09/2023 09:17:39	ľ
E Loan Service	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully	22/09/2023 08:06:07	C
Request Services	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	22/09/2023 08:02:49	C
A FX Trading	ACLEDA Bank	Your General Tax Ref: GT2326400009 has been rejected	22/09/2023 07:56:47	C
Tax Payment	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	22/09/2023 07:55:11	C
General Tax     Property Tax	ACLEDA Bank	Your General Tax Ref: GT2326400009 has been rejected	22/09/2023 07:46:09	C
◆ Tax on Mean of Transportation	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	21/09/2023 17:58:14	ď
P Reports		$\textcircled{\textbf{e}}$		

A Facish

General Tax-Details		
Transaction No.	: GT23266000001	
From Account No.	: 0001-04695745-12 KHR	
From Account Name	: Leng Sokla	
Company Name	ៈ SOKSANMOEUN ហាងលាងឡាន	
TIN or VAT	: L001-12345679	
GDT-REQ	: GDTPT-000250029	
Department of Taxation	: Khan Meanchey	
Payment Option	: Tax Only	
Document Type	: Pre-Payment	Conserlator
Phone Number	: 077500126	General Tax
Email	: sokla.lengt@gmail.com	A
Payment Amount	: 200.000.00 KHR	<b>A</b>
Tax Payment Fee	: 4.000.00 KHR	Are you sure to authorize this transaction?
Total Debit Amount	204 000 00 KHP	
	· 204,000 Min	OK Cancel
Attached Document	: Adobe Scan Sep 12, 2023.pdf	
Remark	: TAX 08	





# > ផ្ទៀងផ្ទាត់ព័ត៌មានបង់ប្រាក់ពន្ធ រួចចុចបញ្ជូន ♥ / Submit"

						ATMLOG	ATIONS POSLO	CATIONS EXCHAI	NGERATE FAQs	CONTACT US	ABOUT US
											<b>9</b>
General Tax											
Search by Transacti	m No.	60								Page	ye 1 ∨ of1
Transaction No.	GDT-REQ	Transaction Date	From Account No.	Company Name	Department of Taxation	Payment Option	Phone Number	Payment Amount	Tax Payment Fee	Status	Unis
GT23266000001	GDTPT-000250029	23-Sep-2023 11:54:01	0001-04695745-12 KHR	sokswimoeun ហាងណាងឡាត	Khan Meanchey	Tax Only	077500126	200,000.00 KHR	4,000.00 KHR	Pending	٥
GT23264000008	000080721	21-Sep-2023 17:48:29	0001-04695745-12 KHR	SOKSMINDEUN บาาซ้ ณาซิ ฐกู ๓., เมพาะฮา 123654789632581412qWerthUIOPASDFGHJKL_MNBMCX2147852369814.LKJH6476542X	Kampong Chhnang Province	Tax Only	077500126	4,879,656.00 KHR	4,000.00 KHR	Pending	٥
GT23185000002		04-Jul-2023 09:28:24	3449-04695745-17 USD	THE COMPANY DOCUMENT , WERTYLIOPIKIHGEDSAZICVBNM, BHGFDERTYLIOPIKIHGEDERTYLIO MICHGEDSAZICVBNMILIHGEDSAQWERT, MUBHYLINDUKIHGEDSAQCVBNMILIKIOKKIKJHHHGG	Phnom Penh	Tax Only	077500126	86,933.16 KHR	0.00 KHR	Pending	٥
GT23178000003		27-Jun-2023 16:10:22	0001-04695745-10 USD	THE COMPANY DOCUMENT , WERTWOPICHIGFDSAZIC/RINN, BHGFDERTWOPICHIGFDERTWOPICHIGFDSAZIC/RINNLHGFDSA/WERT; NIBHUJKOUCHIGFDSA/QC/RINNLKOUCKICHHHGG	Phnom Penh	Tax+Additional Tax+Interest	077500126	142,536.20 KHR	2,000.00 KHR	Pending Ban	
GT23178000002		27-Jun-2023 16:02:57	0001-04695745-13 THB	ក្រសួងកសិកម្មវត្តប្រងាំញ់និងនេសាទប្រងាំនេត្តក្រុងទូទាំងប្រទេស AND AND STRY OF INDUSTRY AND THE COMPARY OF LIMITED AND DEVELOPMENT, CO LTD 123456	Phnom Penh	Tax Only	077500126	142,560.05 KHR	2,000.00 KHR	Pending	٥
Authorized List P	ending List Rejected List			$\textcircled{\textbf{0}}$							_

នៅក្នុង Pending List ជ្រើសរើសប្រតិបត្តិការដែល Maker/Inputter បានដាក់សំណើ នៅត្រង់ "Link" ចុចលើ ដើម្បីពិនិត្យប្រតិបត្តិការលម្អិត

## បញ្ចូលលេខ OTP ដែលទទួលបានតាម Hard Token រួចចុច "OK" ដើម្បីបញ្ជាក់ប្រតិបត្តិការ

General Tax-Details		
Transaction No.	: GT23266000001	
From Account No.	: 0001-04695745-12 KHR	
From Account Name	: Leng Sokla	
Company Name	ៈ SOKSANMOEUN ហោងណាងឡាន	2 Chan Varification
TIN or VAT	: L001-12345679	
GDT-REQ	: GDTPT-000250029	Please input the OTP from your Hard Token.
Department of Taxation	: Khan Meanchey	OTP:
Payment Option	: Tax Only	
Document Type	: Pre-Payment	OK Cancel
Phone Number	: 077500126	
Email	: sokla.lengt@gmail.com	

ប្រព័ន្ធបង្ហាញ "Your transaction is pending for verification from Bank." មានន័យថាការបង់ប្រាក់ពន្ធទទួលបាន ជោគជ័យ ហើយស្ថិតនៅក្នុង Pending List និងរង់ចាំការអនុម័តិពីប្រតិបត្តិករធនាគារ (Back End) ទៅតាមនីតិវិធី។

'	General Tax															
$\langle$	Your transaction	is pending for verifical	tion from Bank.	)									<b>_</b>			x
	Search by Transaction	No.	ω							ស្វមចុចសញ្ មើលប្រ	រ្វា " 💽 " ដើ ប្រតិបត្តិការល	ម្បីពិនិត ម្អិត	ឋ		Page	]∨ ofl
	Transaction No.		Transaction Date	From Account No.	Company Name					Department of Taxation	Payment Option		Payment Amount	Tax Payment Fee		Links
	GT23266000001	GDTPT-000250029	23-Sep-2023 11:54:01	0001-04695745-12 KHR	soksanmoeun ហាងណង់ឡាន					Khan Neanchey	Tax Only	077500126	200,000.00 KHR	4,000,00	Pending Ban	٥
	GT23264000008	000000721	21-Sep-2023 17:48:29	0001-04695745-12 KHR	soksanmoeun ហាងណាងឡាន., L	IMITED 123654789632587412QWERTY(	UKOPASDFGHJKL,MNBVCKZ14785	2369874.LKJHGFDSAZX		Kampong Chhnang Province	Tax Only	077500126	4,879,656.00 KHR	4,000.00 KHR	Pending	٥
	GT23185000002		04-Jul-2023 09:28:24	3449-04695745-17 USD	THE COMPANY DOCUMENT ., WERTY	UIOPLKJHGFDSAZXCVBNM, BHGFDERT	TYUIOPLKJHGFDERTYUIO MKJHGF	FDSAZXCVBNMKJHGFDSAQWERT;NNBHYJUKIOLKJHGFDSA(	QCVBNNHJKJOLKJKJJHHHGG	Phnom Penh	Tax Only	077500126	86,933.16 KHR	0.00 KHR	Pending	٥
	GT23178000003		27-Jun-2023 16:10:22	0001-04695745-10 USD	THE COMPANY DOCUMENT ., WERTY	UIOPLKJHGFDSAZXCVBNM, BHGFDERT	TYUIOPLKJHGFDERTYUIO MKJHGF	FDSAZXCVBNMKJHGFDSAQWERT;NNBHYJUKIOLKJHGFDSA(	QCVBNNHJKJOLKJKJJHHHGG	Phnom Penh	Tax + Additional Tax + Interest	077500126	142,536.20 KHR	2,000.00 KHR	Pending Ban	٥
	GT23178000002		27-Jun-2023 16:02:57	0001-04695745-13 THB	ក្រសូងកសិកម្មរុទ្ធប្រម៉ាញ់និងនេស	ាទប្រឆាំទេត្តក្រុងទូទាំងប្រទេស AND M	AINISTRY OF INDUSTRY AND THE O	COMPANY OF LIMITED AND DEVELOPMENT, CO LTD 123456		Phnom Penh	Tax Only	077500126	142,560.05 KHR	2,000.00 KHR	Pending	٥
	Authorized List Per	ding List Rejected List														

## ប្រតិបត្តិការលម្អិត

General Tax-Details	
Transaction No.	: GT23266000001
From Account No.	: 0001.04695745-12 KHP
From Account Name	. 0001-04055145-12 NRK
From Account Name	<ul> <li>Leng Sokia</li> </ul>
Company Name	: SOKSANMOEUN ហាងណាងឡាន
TIN or VAT	: L001-12345679
GDT-REQ	GDTPT-000250029
Department of Taxation	: Khan Meanchey
Payment Option	: Tax Only
Document Type	: Pre-Payment
Phone Number	: 077500126
Email	: sokla.lengt@gmail.com
Payment Amount	: 200,000.00 KHR
Tax Payment Fee	: 4,000.00 KHR
Total Debit Amount	: 204,000.00 KHR
Attached Document	: Adobe Scan Sep 12, 2023.pdf
Remark	: TAX 08
Status	: Pending Bank
Notes: Payment made after	14:00 or during weekends and public holidays w

**សម្គាល់:** ចំពោះបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ (E-letter) នឹងផ្ញើជូនតាមរយ:អាស័យដ្ឋាន Email របស់អតិថិជន ឬតាម ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត បន្ទាប់ពីប្រតិបត្តិករធនាគារ (BackEnd) បានអនុម័តិរូចរាល់។

# ll- តាមេខំច្រាអ់ពន្លសើមមេខនេទ្រព្យ (Property Tax)

- 1- Maker/Inputter
  - > Login CIB → Enter User Name → Enter Password



• Enter OTP verify by ACLEDA Hard Token or



• Enter PIN to approve on PUSH Authentication to verify Log In CIB System



ד טָט Button  $\equiv$  → Tax Payment → Property Tax

☆ ≡←				<b>90</b>
ள Account Services	Incoming Message			
🉄 Term Deposit	incoming inclode			
🔐 Bill Payment	Search by subject	60 -		
Cheque Services	<b>□-</b> C		Pag	e 1 v of 36
💦 Local Fund Transfer	Sender	Subject	Date/Time	Links
🚱 Messages	ACLEDA Bank	Your General Tax Ref: GT23264000007 has been processed successfully	22/09/2023 11:23:31	Ľ
🖶 Overseas Fund Transfer	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully to GDT. Please download the document from Internet Banking,	22/09/2023 09:47:21	C
Payment Services	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully to GDT. Please download the document from Internet Banking.	22/09/2023 09:21:38	ď
🖄 Standing Order	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully	22/09/2023 09:17:39	C.
🛱 Loan Service	ACLEDA Bank	Your General Tax Ref: G123264000009 has been processed successfully	22/09/2023 08:06:07	ß
Request Services	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	22/09/2023 08:02:49	Ľ
ណ៍ FX Trading	ACLEDA Bank	Your General Tax Ref: GT23264000009 has been rejected	22/09/2023 07:56:47	C
Tax Payment	PAYRO.SADMIN	Your General Tax Ref: GT2326400009 is pending for bank approval	22/09/2023 07:55:11	Ľ
General Tax     Property Tax	ACLEDA Bank	Your General Tax Ref: GT2326400009 has been rejected	22/09/2023 07:46:09	C
• Tax on Mean of Transportation	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	21/09/2023 17:58:14	C

## បញ្ចូលព័ត៌មានបង់ពន្ធដូចខាងក្រោម៖

General Tax-Create

- FromAccountNo.
   ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
- Department of Taxation : ជ្រើសរើសទីតាំងសាខាពន្ធដារ
  - Yearly : ជ្រើសរើសឆ្នាំបង់ពន្ធ
- Payment Option : ជ្រើសជម្រើសទូទាត់
- Phone Number : បញ្ចូលលេខទូរសព្ទ
  - Email : បញ្ចូលអាសយដ្ឋានអ៊ីម៉ែល
    - Payment Amount : បញ្ចូលចំនួនទឹកប្រាក់បង់ពន្ធ
  - Local Transfer Fee : ប្រព័ន្ធបង្ហាញថ្លៃសេវាឆ្លងដែនដីរដ្ឋបាលរាជធានី-ខេត្ត (ប្រសិនបើមាន)
    - Total Debit Amount : ប្រព័ន្ធបង្ហាញចំនួនទឹកប្រាក់បង់ពន្ធសរុប
    - Do you have card? : ជ្រើសរើសមាន ឬមិនមានប័ណ្ណ
    - Upload Card : ចុច "Select file" ដើម្បីទាញយកឯកសារគាំទ្រជា PDF (ប្រសិនបើមាន)
    - Remark : បញ្ចូលកំណត់សម្គាល់ផ្សេងៗ
- 🛿 រួចចុចបញ្ហូន 🗹 / Submit"

Property Tax-Create 1			
From Account No.	0001-04695745-12 KHR	٠	• Leng Sokla
Department of Taxation	Phnom Penh 💌	<b>4</b> 1	•
Yearly	2023 × ×	٠	•
Payment Option	Tax Only	۳	•
Phone Number	015600159		•
Email	sokla.lengt@gmail.com		•
Payment Amount	100,000.00	KHR	
Local Transfer Fee	0.00	KHR	
Total Debit Amount	100,000.00	KHR	
Do you have card?	Have Card	۳	).
Upload Card	Select file		•
	FORMPROTAX01.pdf	×	
	You can upload PDF,PNG,and JPG file. Maximum allowed file size is 7MB.		
Remark	TAX2023		
Notes: Payment made after	14:00 or during weekends and public holic	days	will be processed within next business day.
Authorized List Pending List	Rejected List		

> ប	ក្លួលលេខ OTP ដែលទទួលបាន	3តាម Hard Token រូចចុច "OK" ដើម្បីបញ្ជាក់ប្រតិបត្តិការ
		English ~
		9 Q
Property Tax-Confirm		
From Account No. From Account Name Department of Taxation Yearly Payment Option Phone Number Email Payment Amount Local Transfer Fee Total Debit Amount	2001-04695     2-Step Verification     2023     Tax Only     015600159     0K     015600159     0K     000.00 KHR     0.00 KHR     100,000.00 KHR	n your Hard Token.
Do you have card? Upload Card Remark <b>Notes:</b> Payment made after	Have Card     FORMPROTAX01.pdf     TAX2023 14:00 or during weekends and public holidays will be processed	sed within next business day.

		ATM LOCATIONS POS LOCATIONS EXCHANGE RATE FAQS CONTACT US ABC
		90
Property Tax-Confirm		
rom Account No.	: 0001-04695745-12 KHR	ត្រូវពិនិត្យព័ត៌មានដូចខាងក្រោម ៖
rom Account Name	: Leng Sokla	<ul> <li>គណនីកាត់ទឹកប្រាក់ចេញ (From Account No.)</li> </ul>
epartment of Taxation	: Phnom Penh	• ឈ្មោះគណនី (From Account Name)
early	: 2023	• សមេអន្តរជា៖ (Department of Laxation) • ពន្ធប្រជាឆ្នាំ (Yearly)
ayment Option	: Tax Only	• ជម្រើសទូទាត់ (Payment Option)
hone Number	: 015600159	• លេខទូវសព្វ (Mobile Phone No.)
mail	: sokla.lengt@gmail.com	<ul> <li>អាសយដ្ឋាន Email</li> <li>ជុំខុននឹតបោត់ដោយន (Payment Amount)</li> </ul>
		- ចំនួនទឹកប្រាក់ទូទាត់សរុប (Total Debit Amount)
ayment Amount	: 100,000.00 KHR	• សម្គាល់ (Remark)
ocal Transfer Fee	: 0.00 KHR	
lotal Debit Amount	: 100,000.00 KHR	
o you have card?	: Have Card	
Ipload Card	: FORMPROTAX01.pdf	
Remark	: TAX2023	
Notes: Payment made after	r 14:00 or during weekends and public holidays wi	ill be processed within next business day.
		<u> </u>

# > ផ្ទៀងផ្ទាត់ព័ត៌មានបង់ប្រាក់ពន្ធឡើងវិញរូចចុចបញ្ជូន ♥ / Submit"

ប្រព័ន្ធបង្ហាញ "Your transaction is pending for authorization." មានន័យថាការបង់ប្រាក់ពន្ធទទួលបាន ជោគជ័យ ហើយស្ថិតនៅក្នុង Pending List និងរង់ចាំការអនុម័តិពី Authorizer

					ATN	ILOCATIONS POS	LOCATIONS	GE RATE FAQs	CONTACT US	Engl
								· ·		342
Property Tax										
Your transaction	on is pending for auth	norization.				ANTERS	m " 🗖 " เรียรี	ñê#:)		×
Search by Transact	tion No.	Go				របូមថ្មចល មើព	ណ្ណា <b>ខ</b> ាលម្អា បប្រតិបត្តិការលម្អិត	ពនព្យ	Page	
Transaction No.	Transaction Date	From Account No.	Department of Taxation	Property Name	Payment Option	Phone Number	Payment Amount	Local Transfer F	Fee Status	Link
PT23266000001	23-Sep-2023 12:06:42	0001-04695745-12 KHR	Phnom Penh		Tax Only	015600159	100,000.00 KHR	0.00 KHR	Pending	۲
PT23187000001	06-Jul-2023 08:55:58	0001-04695745-13 THB	Phnom Penh	មុនី សុខដានេ	Tax + Additional Tax + Interes	t 077500126	2,297,131,083.00 KHR	0.00 KHR	Pending	۲
_				←	>					
Authorized List	Pending List Rejected	List								

ប្រតិបត្តិការលម្អិត

Property Tax-Details		
Transaction No.	: PT23266000001	
From Account No.	: 0001-04695745-12 KHR	
From Account Name	: Leng Sokla	
Department of Taxation	: Phnom Penh	
Yearly	: 2023	
Payment Option	: Tax Only	
Phone Number	: 015600159	
Email	: sokla.lengt@gmail.com	
Payment Amount	: 100,000.00 KHR	
Local Transfer Fee	: 0.00 KHR	
Total Debit Amount	: 100,000.00 KHR	
Do you have card?	: Have Card	
Upload Card	: FORMPROTAX01.pdf	
Remark	: TAX2023	
Status	: Pending	
Notes: Payment made after	: 14:00 or during weekends and public holidays will be processed within next business day.	
		<b>~2</b>

## 2- Authorizer/Checker

> Login CIB → Enter User Name → Enter Password



• Enter OTP verify by ACLEDA Hard Token or



Enter OTP verify by ACLEDA Authentication (Approve on PUSH Authentication):



 $\succ$  טָט Button  $\equiv \rightarrow$  Tax Payment  $\rightarrow$  Property Tax

អេស៊ីលីដា 丫			ATM LOCATIONS   POS LOCATIONS   EXCHANGE RATE   FAQs   CC	English -
☆ ≡←				<u>31</u>
劎 Account Services	Incoming Message			
🌍 Term Deposit				
Bill Payment	Search by subject	6		
📑 Cheque Services	<b>□</b> • C			Page 1 v of 36
💦 Local Fund Transfer	Sender	Subject	Date/Time	Links
🕞 Messages	ACLEDA Bank	Your General Tax Ref: GT23264000007 has been processed successfully	22/09/2023 11:23	:31 🕜
Øverseas Fund Transfer	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully to GDT. Please download the document from Internet Banking,	22/09/2023 09:47	:21 🕑
Payment Services	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully to GDT. Please download the document from Internet Banking.	22/09/2023 09:21	:38 🗹
Standing Order	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully	22/09/2023 09:17	:39 🕜
🛱 Loan Service	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully	22/09/2023 08:06	:07 🕑
Request Services	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	22/09/2023 08:02	:49 🕑
ភ្នាំ FX Trading	ACLEDA Bank	Your General Tax Ref: GT23264000009 has been rejected	22/09/2023 07:56	:47 🕑
Tax Payment	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	22/09/2023 07:55	:11 🕑
Property Tax	ACLEDA Bank	Your General Tax Ref: GT23264000009 has been rejected	22/09/2023 07:46	:09 🕑
Tax on Mean of Transportation	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	21/09/2023 17:58	:14 🕑

នៅក្នុង Pending List ជ្រើសរើសប្រតិបត្តិការដែល Maker/Inputter បានដាក់សំណើ នៅត្រង់ "Link" ចុចលើ

					AT141					English -
					Атмт	LOCATIONS   POS		GERATE   PAQS   C	UNTACT US	382
Property Tax										
Search by Transact	tion No.	Go							Page	1 🗸 of1
Transaction No.	Transaction Date	From Account No.	Department of Taxation	Property Name	Payment Option	Phone Number	Payment Amount	Local Transfer Fee	Status	Links
PT23266000001	23-Sep-2023 12:06:42	0001-04695745-12 KHR	Phnom Penh		Tax Only	015600159	100,000.00 KHR	0.00 KHR	Pending	
PT23187000001	06-Jul-2023 08:55:58	0001-04695745-13 THB	Phnom Penh	មុនី សុខដានេ	Tax + Additional Tax + Interest	077500126	2,297,131,083.00 KHR	0.00 KHR	Pending	
Authorized List	Pending List Rejected	l List		•	$\rightarrow$					

🕨 ផ្ទៀងផ្ទាត់ព័ត៌មានបង់ប្រាក់ពន្ធ រួចចុចបញ្ជូន 🕑 / Submit"



> ប៉ុប៊ "OK"

Department of Taxation	: Phnom Penh	
Yearly	: 2023	
Payment Option	: Tax Only	
Phone Number	: 015600159	
Email	: sokla.lengt@gmail.com	
Payment Amount	: 100,000.00 KHR	
Local Transfer Fee	: 0.00 KHR	
Total Debit Amount	: 100,000.00 KHR	
		Property Tax
Do you have card?	: Have Card	
Upload Card	FORMPROTAX01.pdf	
Remark	: TAX2023	
Status	: Pending	Are you sure to authorize this transaction?
Notes: Payment made after 1	14:00 or during weekends and public h	c
		OK Cancel

បញ្ចូលលេខ OTP ដែលទទួលបានតាម Hard Token រួចចុច "OK" ដើម្បីបញ្ជាក់ប្រតិបត្តិការដែលបានយល់ព្រម

		오 🧟
Department or Taxation	: Phnom Penh	
Yearly	: 2023	
Payment Option	: Tax Only	
Phone Number	: 015600159	
Email	: sokla.lengt@gmail.com	
Payment Amount	: 100,000.00 KHR 2-Step Verification	
Local Transfer Fee	: 0.00 KHR Please input the OTP from your Hard Token.	
Total Debit Amount	: 100,000.00 KHR OTP:	
Do you have card?	: Have Card	
Upload Card	: FORMPROTAX01.pdf	
Remark	: TAX2023	
Status	: Pending	
Notes: Payment made after	er 14:00 or during weekends and public holidays will be processed within next business day.	
Inputter - Authorizer Detai	aíls	
Inputter	: PAYRO.MAKER	
Input Date	: 23-Sep-2023 12:06:42	
Authorized List Pending List	Rejected List	

ប្រព័ន្ធបង្ហាញ "Your transaction is pending for verification from Bank." មានន័យថាការបង់ប្រាក់ពន្ធទទួល បានជោគជ័យ និងរង់ចាំការអនុម័តិពីប្រតិបត្តិករធនាគារ (Back End) តាមនីតិវិធី។

										🕀 English -
							M LOCATIONS POS LOCAT	TIONS EXCHANGE	RATE FAQS CONTA	CT US ABOUT US
										<b>382</b>
Property Tax Your transaction Search by Transaction	is pending for verifica	tion from Bank.				ស្វ	រមចុចសញ្ញា " 💽 មើលប្រតិបត្តិកា	" ដើម្បីពិនិត្យ រលេម្អិត		× Page 1 √ of1
Transaction No.	Transaction Date	From Account No.	Department of Taxation	Property Name	Payment Option	Phone Number	Payment Amount	Local Transfer Fee	State	Links
PT23266000001	23-Sep-2023 12:06:42	0001-04695745-12 KHR	Phnom Penh		Tax Only	015600159	100,000.00 KHR	0.00 KHR	Pending Bank	
PT23187000001	06-Jul-2023 08:55:58	0001-04695745-13 THB	Phnom Penh	មុនី សុខដានេ	Tax + Additional Tax + Interest	077500126	2,297,131,083.00 KHR	0.00 KHR	Pending	
Authorized List Pe	nding List Rejected List	t			$\leftrightarrow$					

# > ប្រតិបត្តិការលម្អិត

		382				
Property Tax-Details						
Transaction No.	: PT23266000001					
From Account No.	: 0001-04695745-12 KHR					
From Account Name	: Leng Sokla					
Department of Taxation	: Phnom Penh					
Yearly	: 2023					
Payment Option	: Tax Only					
Phone Number	: 015600159					
Email	: sokla.lengt@gmail.com					
Payment Amount	: 100,000.00 KHR					
Local Transfer Fee	: 0.00 KHR					
Total Debit Amount	: 100,000.00 KHR					
Do you have card?	: Have Card					
Upload Card	FORMPROTAX01.pdf					
Remark	: TAX2023					
Status	: Pending Bank					
Notes: Payment made after	Notes: Payment made after 14:00 or during weekends and public holidays will be processed within next business day.					

## lll- តារមខំទ្រាក់ពន្ធលើនះឆ្យោបាយដ៏តខញ្ជូន Tax on Mean of Transportation

### 1- Maker/Inputter

•

> Login CIB → Enter User Name → Enter Password



• Enter OTP verify by ACLEDA Hard Token or

2-Step Verification					
Please input	t an OTP from your Hard Tok	en.			
отр	123456				
(	Verify	Cancel			

Enter PIN to approve on PUSH Authentication to verify Log In CIB System





=				243
account Services	<b>□</b> • C		Ра	ge 1 ♥ or .
erm Deposit	Sender	Subject	Date/Time	Links
ll Payment	BILL3.MAKER1	Tax on Mean of Transportation Ref: TT23262000005 needs your approval to authorize	19/09/2023 13:56:43	C
eque Services	BILL3.MAKER1	Tax on Mean of Transportation Ref: TT23262000004 needs your approval to authorize	19/09/2023 13:37:16	C2
al Fund Transfer	ACLEDA Bank Plc.	Special Exchange Rate Ref: 2326200008 has been approved	19/09/2023 13:20:15	
sages	ACLEDA Bank Plc.	Special Exchange Rate Ref: 2326200004 has been approved	19/09/2023 13:20:01	
rseas Fund Transfer	ACLEDA Bank Plc.	Special Exchange Rate Ref: 2326200003 has been approved	19/09/2023 13:19:54	
ent Services	ACLEDA Bank Plc.	Special Exchange Rate Ref: 2326200001 has been approved	19/09/2023 13:19:47	
ng Order	BILL3.MAKER1	Special Exchange Rate Ref: 2326200007 needs your approval to authorize	19/09/2023 09:25:29	ß
dministrations	BILL3.MAKER1	Special Exchange Rate Ref: 2326200006 needs your approval to authorize	19/09/2023 09:22:07	ß
est Services	BILL3.MAKER1	Special Exchange Rate Ref: 2326200005 needs your approval to authorize	19/09/2023 09:17:31	C
iervice	BILL3.MAKER1	Special Exchange Rate Ref: 2326200004 needs your approval to authorize	19/09/2023 09:15:21	R
ding		$\langle \cdot \rangle$		
Payment				
eneral Tax				
x on Mean of Transportation				

នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល

## បញ្ចូលព័ត៌មាន ដូចខាងក្រោម ៖

### **1** Tax on Mean of Transportation-Create

- From Account Number
- Yearly
- Phone Number
- Email
- Payment Amount
- Total Debit Amount
- Do you have card?
- Remark

- : ជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញ
- : ជ្រើសរើសឆ្នាំបង់ពន្ធ
- : បញ្ចូលលេខទូរសព្ទ
- : បញ្ចូលអាសយដ្ឋានអ៊ីម៉ែល
- : បញ្ចូលចំនួនទឹកប្រាក់បង់ពន្ធ
- : ប្រព័ន្ធបង្ហាញចំនួនទឹកប្រាក់ពន្ធសរុប
- : ជ្រើសរើសមាន ឬមិនមានប័ណ្ណ
- : បញ្ចូលកំណត់សម្គាល់ផ្សេងៗ។ <u>បញ្ញាក់</u>: ដើម្បីទទួលបាន លតាបត្រពន្ធលើមធ្យោបាយដឹកជញ្ចូននិងយានជំនិះ អតិថិ ជនត្រវបំពេញឈ្មោះសាខាអេស៊ីលីដា ដែលត្រវទៅទទួល ព្រមទាំងឈ្មោះ និងលេខទូរសព្ទរបស់អ្នកទទួល ក្នុងប្រអប់ "សម្គាល់/Remark" ឲ្យបានច្បាស់លាស់។



អេតុលេដែរ V							🕀 English 🗸
				ATM LOCATIONS	POS LOCATIONS	EXCHANGE RATE FAQs	CONTACT US ABOUT US
⋒ =							243
Available Balance	Tax on Mean of Transporta	tion-Create 🕕					
KHR 25,803,530.00	From Account No.	- Select -	*				
USD 28,488.97	Yearly	- Select -	) <b>*</b>				
THB 100,098.00	Phone Number		•				
Quick Tasks	Email		•				
► Tax on Mean of Transportation	Payment Amount	KHR	 ]•				
	Total Debit Amount						
	Do you have card?	- Select -	*				
	Remark		*				
	Notes: Payment made after	14:00 or during weekends and public holidays 1	vill be processed within next business day.				2
	Authorized List Pending List	Rejected List					

🕨 ផ្ទៀងផ្ទាត់ព័ត៌មានបង់ប្រាក់ពន្ធឲ្យបានច្បាស់លាស់ រួចចុចបញ្ជូន 🕑 / Submit"

អេស៊ីលីដា 丫			ATM LOCATIONS   POS LOCATIONS   EXCHANGE RATE   FAQS   CONTACT US   ABOUT US
☆ ≡			<b>9</b>
Available Balance	Tax on Mean of Transport	ation-Confirm	_
KHR 25,803,530.00	From Account No. From Account Name	: 0001-03537782-19 THB : Chheun Sokhoeun	
THB 120,098.00	Yearly Phone Number	: 2023 : 010800635	ត្រូវពនត្យព័តមានដូចខាងក្រោម ៖
Quick Tasks	Email  Payment Amount	: rotha.preykabas@gmail.com 	<ul> <li>ព័ទ្ធប្រមារផ្ទុម (Yearly)</li> <li>លេខទូវសព្ទ (Mobile Phone No.)</li> <li>អាស័យដ្ឋាន Email</li> <li>ចំនួនទឹកប្រាក់ប្រដំពុន (Payment Amount)</li> </ul>
	Exchange Rate <sup>(Special)</sup> Total Debit Amount	: 130.00 (This exchange rate is subject to change until your authorizers have already approved the transaction : 20,000.00 THB	េទ័ន្ធនទឹកប្រាក់ទូទាត់សរុប (Total Debit Amount) <ul> <li>ព័ត៌មានប័ណ្ណសម្គាល់យានយន្ត (Do you have card)</li> <li>សម្គាល់ (Remark)</li> </ul>
	Do you have card? Upload Card Remark <b>Notes:</b> Payment made after	Have Card     Cerifictae Tax.jpg     Hong Chunly 654888222 take tax at     branch takeo 14:00 or during weekends and public holidays will be processed within next business day.	<ul> <li>ឯកសារគាំទ្រ ដែលដាក់ភ្ជាប់ (Document Attached)</li> </ul>
			€ ₹

# បញ្ចូលលេខ OTP ដែលទទួលបានតាម Hard Token រួចចុច "OK" ដើម្បីបញ្ជាក់ប្រតិបត្តិការ

Available Balance   KHR 25,003,500.00   From Account No.   From Account No.   USD 8,889.97   THB 120,098.00   Warly   Cuick Tasks   Imail   Imail	អេស៊ីលីដា 💙			ATM LOCATIONS   POS LOCATIONS   EXCHANGERATE   FAQS   CONTACT US   ABOUT US
Available Balance Taxon Mean of Transportation-Confirm   KHR 25,003,550.00 From Account Name : 001,0357782-19 TH8   USD 8,689.97 From Account Name : Chewn Sokhoeun   Warfy : 2023   Phone Number : 01000635   Email : 01000635   Email : 01000635   Phone Number : 01000635   Email : 01000635   Exchange Rate (Secci) : 13000 (This exchange rate is subject to change until your autoritors have already approved the transaction.)   Total Ubeit Amount : 2000000 TH8   Do you have card? : Have Card   Upload Card : Certificat Engig	<b>⋒</b> ≡			۵ 🕫
KHR 25,803,50.00 From Account No. : 001-03537782-19178   USD 8,899.97 From Account Name : Cheven Sokhoum   Yearly : 2023   Phone Number : 010000555   Email : rotha proylabas@gmail.com   Ok Cancel   Poyment Amount : 2,600,0000 KHR   Bechange Rate (Second) : 20,000.00 KHR   Doyou have card? : 10000 THB   Doyou have card? : Have Card   Uplicad Card : Cenficture Tax.pg	Available Balance 🛛 🗯	Tax on Mean of Transportat	on-Confirm	
THE 120,098.00 Viarly : 2023   Phone Number : 010800635   Cuick Tasks Email   Email : rotha proykabas@gmail.com   Account Summary Payment Amount   Exchange Rate <sup>(specth)</sup> : 100.00 (This exchange rate is subject to change until your authorizers have already approved the transaction.)   Total Debit Amount : 20,000.00 THB   Upbad Card : Certificate Tax.jpg	KHR 25,803,530.00 USD 8,689.97	From Account No. From Account Name	: 0001-02537782-19 THB : Chheun Sokhoeun	
Quick Tasks       Email       : rotha.preykabas@gmail.com         Account Summary       Payment Amount       : 2,600,000.00 KHR         Exchange Rate <sup>(Special)</sup> : 10.00       (K       Cancel         Do you have card?       : 20,000.00 THB       Do you have card?       : Have Card         Upload Card       : Certificate Tax.jpg       Comment of the transaction	THB 120,098.00	Yearly Phone Number	2023     Please input the OTP from your Hard Token.     OLDB00625	
Account Summary Payment Amount : 2,600,000.00 KHR  Exchange Rate (Special) : 130.00 (This exchange rate is subject to change until your authorizers have already approved the transaction.) Total Debit Amount : 20,000.00 THB Do you have card? : Have Card Upload Card : Certificate Tax.jpg	Quick Tasks	Email	: rotha.preykabase@mail.com	
Nemark : Hong Chumby 65-488222 take tax at branch takeo Notes: Payment made after 14:00 or during weekends and public holidays will be processed within next business day.	► Account Summary	Payment Amount Exchange Rate (Special) Total Debit Amount Do you have card? Upload Card Remark Notes: Payment made after 1	2,600,000.00 KHR      130.00 (This exchange rate is subject to change until your authorizers have already approved the transaction.)      20,000.00 THB      Certificate Tax jog      Have Card      Certificate Tax jog      Hong Chunhy 55488222 take tax at branch takeo  sto or during weekends and public holidays will be processed within next business day.	

ប្រព័ន្ធបង្ហាញ "Your transaction is pending for authorization." មានន័យថាការបង់ប្រាក់ពន្ធទទូលបាន ជោគជ័យ និងរង់ចាំការអនុម័តិពី Authorizer ។

អេស៊ីលីដា 💙	ATM LOCATIONS   POS LOCATIONS   EXCHANGE RATE   FAQS   CONTACT US   ABOUT US
⋒ ≡	۵ 🕲
Available Balance	Tax on Mean of Transportation
KHR 25,803,530.00	Your transaction is pending for authorization.
THB 120,098.00	Search by Transaction No. Go Page 1 v of5
Quick Tasks	Transaction No. Transaction Date From Account No. Yearly Phone Number Payment Amount Total Debit Amount Status
	TT23262000004 19-Sep-2023 13:36:19 0001-03537782-19 THB 2023 010800635 2,600,000.00 KHR 20,000.00 THB Pending

#### 2- Authorizer

> Login CIB → Enter User Name → Enter Password

អេស៊ីលី	ដា 💽
CORPORATE INTE	ERNET BANKING
USER ID	å
PASSWORD	٥
100	un →

• Enter OTP verify by ACLEDA Hard Token or

2-Step Verification					
Please inp	out an OTP from your Hard Tok	en.			
ОТР	123456				
(	Verify	Cancel			

Enter OTP verify by ACLEDA Authentication (Approve on PUSH Authentication):



•

## ד טָט Buttor $\equiv$ → Tax Payment → Tax on Mean of Transportation

ແຮະເບເລາ					🕂 English -
			ATM LOCATIONS   POS LOCATIONS   EXCHANGE RATE   FA	Qs CONTACT US	S ABOUT US
⋒ ≡←					90 🙎
台 Account Services	Incoming Mossago				
🉄 Term Deposit	incoming message				
🚱 Bill Payment	Search by subject	60			
Eff Cheque Services	□- C			Page	1 v of 36
♂ Local Fund Transfer	Sender	Subject	Date/Time		Links
🛞 Messages	ACLEDA Bank	Your General Tax Ref: GT23264000007 has been processed successfully	22/09/202	/3 11:23:31	C
Overseas Fund Transfer	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully to GDT. Please download the document from Internet Banking.	22/09/202	/3 09:47:21	ď
Payment Services	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully to GDT. Please download the document from internet Banking,	22/09/202	Ł3 09:21:38	C
Standing Order	ACLEDA Bank	Your General Tax Ref: GT23264000006 has been processed successfully	22/09/202	<i>t</i> 3 09:17:39	C
B Loan Service	ACLEDA Bank	Your General Tax Ref: GT23264000009 has been processed successfully	22/09/202	/3 08:06:07	C
♀♀ Request Services	PAYRO.SADMIN	Your General Tax Ref: GT23264000009 is pending for bank approval	22/09/202	23 08:02:49	C.
af FX Trading	ACLEDA Bank	Your General Tax Ref: GT23264000009 has been rejected	22/09/202	23 07:56:47	C
Tax Payment	PAYRO.SADMIN	Your General Tax Ref: CT23264000009 is pending for bank approval	22/09/202	23 07:55:11	Ø
General lax     Property Tax	ACLEDA Bank	Your General Tax Ref: GT23264000009 has been rejected	22/09/202	23 07:46:09	ß
Tax on Mean of Transportation	PAYRO.SADMIN	Your General Tax Ref: GT23264000009 Is pending for bank approval	21/09/202	73 17:58:14	C

នៅក្នុង Pending List ជ្រើសរើសប្រតិបត្តិការដែល Maker/Inputter បានដាក់សំណើ នៅត្រង់ "Link" ចុចលើ
ដើម្បីពិនិត្យប្រតិបត្តិការលម្អិត

អេស៊ីលីដា 💙						ATM LOCATION	S POS LOCATIONS	EXCHANGE RATE	FAQs CONTACT US ABOUT US
ি ≡									<b>P</b>
Available Balance	Tax on Mean of Tra	ansportation							
KHR 25,803,530.00	Search by Transactio	on No.	Go						Page 1 v of5
USD 28,488.97	Transaction No.	Transaction Date	From Account No.	Yearly	Phone Number	Payment Amount	Total Debit Amount	Status	Links
THB 100,098.00	TT23262000005	19-Sep-2023 13:55:37	3411-03537782-22 USD	2023	010800635	20,450,000.00 KHR	5,000.00 USD	Pending	
Quick Tasks 🌣	TT23262000003	19-Sep-2023 12:12:22	0001-03537782-18 KHR	2023	010800635	100,000.00 KHR	100,000.00 KHR	Pending Bank	
	TT23262000002	19-Sep-2023 12:05:41	3411-03537782-22 USD	2023	010800635	100,000.00 KHR	24.49 USD	Pending Bank	
Account Summary	TT23257000002	14-Sep-2023 12:38:42	3411-03537782-21 EUR	2023	010800635	4,690,000.00 KHR	4,690.00 EUR	Pending Bank	
	TT23212000001	31-Jul-2023 15:41:02	0001-03537782-18 KHR	2023	011223324	250,000.00 KHR	250,000.00 KHR	Pending Bank	
	TT23193000006	12-Jul-2023 15:43:28	3411-03537782-23 KHR	2022	015500112	27,000.00 KHR	27,000.00 KHR	Pending	
	TT23192000002	11-Jul-2023 11:02:13	0001-03537782-17 USD	2023	015700766	450,000.00 KHR	110.19 USD	Pending Bank	
	TT23192000004	11-Jul-2023 11:34:31	3411-03537782-24 THB	2023	015600623	789,000.00 KHR	6,332.00 THB	Pending Bank	
	TT23192000003	11-Jul-2023 11:29:14	3411-03537782-24 THB	2023	015600623	789,000.00 KHR	6,332.00 THB	Pending Bank	
	TT23192000007	11-Jul-2023 11:55:06	3411-03537782-24 THB	2023	015500112	120,000.00 KHR	1,124.00 THB	Pending Bank	
	Authorized List	ending List Rejected List							



អេស៊ីលីដា 💙			english - Atm locations   poslocations   dichange rate   faqs   contact us   about us
⋒ ≡			ø 🔋
Available Balance	Tax on Mean of Transporta	tion-Details	
KHR 25,803,530.00           USD 28,488.97           THB 100,098.00           Quick Tasks           ◆           Account Summary	Transaction No. From Account No. From Account Name Yearly Phone Number Email Payment Amount Exchange Rate <sup>Spectel</sup> Total Debit Amount Do you have card? Upload Card Remark Status Notes: Payment made after 1	TT2226200005     S411-0537782-22 USD     Chhun Sökhorun     2023     010806055     retha.prsykabau@gmail.com  20;450,000.00 KHR     4,000.00 (This exchange rate is subject to change until your authorizers have already approved the transaction.)     5,000.00 USD  4,000.00 USD  Have Card     Deposit from 1000USD need ID pdf     Kong Chandy 3256 4125 654 take tax at     banch DFM      Pending     H400 or during weekends and public holidays will be processed within next business day.	ត្រូវពិនិត្យព័ត៌មានដូចខាងក្រោម ៖ <ul> <li>គណនីកាត់ទឹកប្រាក់ចេញ (From Account No.</li> <li>ឈ្មោះគណនី (From Account Name)</li> <li>ពន្ធប្រចាំឆ្នាំ (Yearly)</li> <li>លេខទូរសព្វ (Mobile Phone No.)</li> <li>អាស័យដ្ឋាន Email</li> <li>ចំនួនទឹកប្រាក់បង់ពន្ធ (Payment Amount)</li> <li>ចំនួនទឹកប្រាក់បង់ពន្ធ (Payment Amount)</li> <li>ចំនួនទឹកប្រាក់បង់ពន្ធ (Payment Amount)</li> <li>ព័ត៌មានបើណ្ណសម្គាល់ការបង់ពន្ធ</li> <li>សម្គាល់ (Remark)</li> <li>ឯកសារគាំទ្រ ដែលដាក់ភ្ជាប់ (Document Attached)</li> </ul>

បញ្ចូលលេខ OTP ដែលទទូលបានតាម Hard Token រួចចុច "OK" ដើម្បីបញ្ជាក់ប្រតិបត្តិការ

អេស៊ីលីដា 💘									
				<u> </u>					
Available Balance	Tax on Mean of Transportat	tion-Details							
KHR 25,803,530.00	Transaction No.	· TT2225000005							
USD 28,488.97	From Account No.	<ul> <li>3411-03537782-22 USD</li> </ul>	2-Step Verification						
тнв 100,098.00	From Account Name	: Chheun Sokhoeun	Please input the OTP from your Hard Token.						
	Yearly	: 2023							
Quick Tasks	Phone Number	: 010800635							
Account Summary	Email	: rotha.preykabas@gmail.com	OK Cancel						
	Payment Amount	: 20,450,000.00 KHR							
	Exchange Rate (Special)	: 4,090.00 (This exchange rate is subject to	change until your authorizers have already approved the transaction.)						
	Total Debit Amount	: 5,000.00 USD							
	Do you have card?	: Have Card							
	Upload Card	Composit from 1000USD need ID .pdf							
	Remark	Cong Chandy 3256 4125 654 take tax at branch DPN							
	Status	: Pending							
	Notes: Payment made after 14:00 or during weekends and public holidays will be processed within next business day.								
				<b>~~</b> ×					
	Inputter - Authonizer Details								
	Inputter	: BILL3 MAKER1							
	Input Date	: 19-Sep-2023 13:55:37							
	Authorized List Pending List	Rejected List							

ប្រព័ន្ធបង្ហាញ "Your transaction is pending for verification from Bank." មានន័យថាការបង់ប្រាក់ពន្ធទទួល បានជោគជ័យ និងរង់ចាំការអនុម័តិពីប្រតិបត្តិករធនាគារ (Back End) តាមនីតិវិធី។

អេស៊ីលីដា 💙							ATM LOCATION	IS POS LOCATIONS E	XCHANGE RATE FAQs	English -
⋒≡										<b>1</b>
Available Balance		Tax on Mean of Tran	nsportation							
KHR 25,803,530.00				_					_	
USD 28,488.97	$\leq$	Your transaction is	s pending for verification fro	om Bank.			សូមចុចសញ្ញា "	🔳 " ដើម្បីពិនិ៖	บ	X
THB 100,098.00	20 Search by Transaction No. Go							Page 1 v of5		
Quick Tasks		Transaction No.	Transaction Date	From Account No.	Yearly	Phone Number	Payment Amount	Total Debit Amount	Status	Links
		TT23262000005	19-Sep-2023 13:55:37	3411-03537782-22 USD	2023	010800635	20,450,000.00 KHR	5,000.00 USD	Pending Bank	

ୟର୍ପରହେହେହ